



អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អក្រស ១៩១៤ /១៤

អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ

ពោរពេញ

តំណាងសមាជិក សមាជិកក្រុមហ៊ុនហ្វឹកហ្វឺនង់នៃ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានវិនិយោគ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ការិយាល័យធនាគារមនុស្ស និងការិយាល័យប្រតិបត្តិ

កម្មវត្ថុ : វគ្គហ្វឹកហ្វឺនង់ការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់នៅក្នុងធនាគារ អនុប្រធាន
បេឡាធីកាភាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាវណ្ណធានី និងសាខាស្រុកកម្រិត " ក "

(In-Class Training)

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អក្រស ០៨៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់និង/ ឬផ្លាស់ប្តូរមុខតំណែង នៅ លំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - សេចក្តីសម្រេចលេខ : អក្រស ១៨៨០/១៤ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីការបន្ថែមមេរៀន " ផលិត- ផល និងសេវាកម្ម " ទៅក្នុងកម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់និង/ ឬ ផ្លាស់ប្តូរមុខតំណែង នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ១៩៧២/១៤ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២០៤៩/១៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២២៣២/១៤ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៣០០/១៤ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះ- ដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ក្រុមនិង សេនធីរ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឺនការងារដំបូង (In-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជាប្រធាន-អនុប្រធានបេឡាធីកាធានា ធនាគារ អេស៊ីលីដា ក៏អិលស៊ីសាខាពាជននិងសាខាស្រុកកម្រិត ក " ដូចមានរាយនាមខាងក្រោម ៖

១- លោក យី សុដា	ប្រធានបេឡាធីការ	សាខាស្រុកស្រីសន្ធរ-ឃុំព្រែកពោធិ៍
២- លោក ពោល វណ្ណឌី	ប្រធានបេឡាធីការ	សាខាស្រុកថ្មពួក-ឃុំថ្មពួក
៣- អ្នកស្រី ហុន ថាវី	អនុប្រធានបេឡាធីការ	សាខាព្រែកព្នៅ
៤- អ្នកស្រី សុខ ថាវី	អនុប្រធានបេឡាធីការ	សាខាមានជ័យ
៥- កញ្ញា លាង សុវណ្ណដា	អនុប្រធានបេឡាធីការ	សាខាមានចតុមុខ
៦- អ្នកស្រី គឹម ស៊ីណា	អនុប្រធានបេឡាធីការ	សាខាដូនពេញ

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅអេស៊ីលីដា ក្រុមនិង សេនធីរ ជាន់ទី២ បន្ទប់ប្រតិបត្តិការទី១ ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករ-និយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤
ជ, អគ្គនាយក
នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

- ជូនភ្នាក់ងារជាមួយ
- កាលបរិច្ឆេទហ្វឹកហ្វឺន
 - បង្គាប់ជូន
 - នាយកប្រតិបត្តិប្រតិបត្តិការ
 - នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
 " ដើម្បីជូនជ្រាបជាន់ទី១ "
 - នាយក-នាយិកា ធនាគារ អេស៊ីលីដា សាខាព្រែកព្នៅ, សាខាមានជ័យ, សាខាមានចតុមុខ, សាខាដូនពេញ, សាខាស្រុកស្រីសន្ធរ-ឃុំព្រែកពោធិ៍ និងសាខាខេត្តបន្ទាយមានជ័យ
 " ដើម្បីជូនជ្រាបជាន់ទី១ និងខាតបញ្ចូល "
 - ឯកសារ-កាលប្បវត្តិ